

សេចក្តីថ្លែងការណ៍រួម
សូមដោះលែងអ្នកភូមិឡពោង និងដោះស្រាយបញ្ហាដីធ្លី

ភ្នំពេញ ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០១៤

ក្រុមអង្គការសង្គមស៊ីវិលសូមអំពាវនាវឲ្យមានការដោះលែងអ្នកភូមិឡពោង ចំនួន ៥ នាក់ ដែលត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំងចាប់ និងឃុំខ្លួនជាបន្តបន្ទាប់ ដោយសារបញ្ហាទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់អ្នកស្រី ជា ខេង ត្រូវជាភរិយារបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងសូមឲ្យមានការដោះស្រាយដីធ្លីរបស់ពួកគាត់ឲ្យបានឆាប់។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ អ្នកភូមិឡពោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន ២ នាក់ ត្រូវបានក្រុមសមត្ថកិច្ចខេត្តកំពង់ឆ្នាំងចាប់ខ្លួនពីភូមិរបស់ពួកគាត់ ហើយប្រជាពលរដ្ឋ ចំនួន ៣ នាក់ ផ្សេងទៀតត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤ ខណៈដែលពួកគាត់ធ្វើដំណើរដោយ ថ្មើរជើងមកកាន់រាជធានីភ្នំពេញ ដើម្បីដាក់ពាក្យទៅស្ថាប័នជាតិឲ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ និង បានកើតមានឡើងនូវអំពើហិង្សា ដោយក្រុមសមត្ថកិច្ចរាបរយនាក់ បានស្នាក់ដំណើរពួកគាត់ វាយដំ ឆក់ ដែល បណ្តាលឲ្យមនុស្សចំនួន ៨ នាក់ រងរបួស និងសន្លប់ ព្រមទាំងបានបំផ្លាញសម្ភារៈនិងស្បៀងអាហាររបស់ពួក គាត់ចោលគ្មានសល់។ ជាងនេះទៅទៀត អាជ្ញាធររាជធានីភ្នំពេញ បានបន្តការធ្វើទុក្ខបុកម្នេញពួកគាត់ រារាំង យាត់ដំណើរនៅតាមផ្លូវមិនឲ្យពួកគាត់ចូលមកកាន់រាជធានីភ្នំពេញ ដែលបណ្តាលឲ្យពួកគាត់ដួលសន្លប់ ៥ នាក់បន្ថែមទៀត។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលកម្ពុជា ធ្លាប់មានប្រសាសន៍ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០០៦ ថា សម្តេចនឹងមិនឲ្យមានការចាប់ខ្លួនប្រជាពលរដ្ឋ ដែលជាប់ពាក់ព័ន្ធនឹង ករណីដីធ្លីទៀតទេ។ ចំពោះការចាប់ខ្លួនតំណាងប្រជាពលរដ្ឋពាក់ព័ន្ធនឹងរ៉ាវដីធ្លី សម្តេចបានប្រកាសសុំឲ្យមាន ការដោះលែង។ រីឯការចាប់ខ្លួនអ្នកភូមិឡពោង គឺចេញពីវិសគល់នៃបញ្ហាទំនាស់ដីធ្លីសុទ្ធសាធ។

ក្រុមអង្គការសង្គមស៊ីវិលយល់ឃើញថា ការចាប់ខ្លួន និងការចេញដីកាកោះហៅតំណាងប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ព្រមទាំងការធ្វើទុក្ខបុកម្នេញ គឺជាការគំរាមកំហែង គាបសង្កត់ពួកគាត់ឲ្យបញ្ឈប់ការតវ៉ា និងយល់ ព្រមប្រគល់ដីធ្លីទៅឲ្យក្រុមហ៊ុនរបស់លោកស្រី ជា ខេង ដែលនេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយ ទង្វើទាំងនេះត្រូវបានក្រុមអង្គការសង្គមស៊ីវិលមើលឃើញថា សមត្ថកិច្ចទាំងនេះកំពុងតែរណបពួកឈ្នួញ និង អ្នកមានអំណាច ដោយមិនបានគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រដែលកំពុងបាត់បង់ដីធ្លីឡើយ។

ក្រុមអង្គការសង្គមស៊ីវិលសូមអំពាវនាវដ៏ទទួលបានដល់រាជរដ្ឋាភិបាល សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងសាលា ដំបូងខេត្តកំពង់ឆ្នាំង ពិចារណាឡើងវិញ និងសូមឲ្យដោះលែងប្រជាពលរដ្ឋដែលកំពុងជាប់ឃុំឃាំង និងបញ្ឈប់ ការកោះហៅ ព្រមទាំងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពទៅលើអ្នកភូមិឡពោង និងសូមឲ្យមានការដោះស្រាយ បញ្ហាដីធ្លីដល់ពួកគាត់ឲ្យបានឆាប់ ព្រោះពួកគាត់កំពុងតែរងទុក្ខវេទនា ដោយសារតែទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះ។

ព័ត៌មានបន្ថែមសូមទាក់ទង:

- | | | |
|----------------|---|-------------------|
| -លោក សុក សំអឿន | ប្រធានសម្របសម្រួល នៃ CHAC | Tel: 012 901 199 |
| -លោក នី ចរិយា | ប្រធានផ្នែកសិទ្ធិមនុស្ស និងច្បាប់ ADHOC | Tel: 011 27 49 59 |
| -លោក សៀ ភារម្យ | ប្រធានលេខាធិការដ្ឋាននៃ HRTF | Tel: 012 85 23 25 |

-លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ NGO Forum

Tel: 012 793 489

-លោក សួន ប៊ុនស៊ី ប្រធានលេខាធិការដ្ឋាន CHRAC

Tel: 092 34 43 57

-លោក យង់ គឹមអេង ប្រធាន PDP-Center

Tel:016 82 82 11

ក្រុមអង្គការសង្គមស៊ីវិលគាំទ្រ៖

1. គណៈកម្មាធិការប្រតិបត្តិកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
2. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)
3. ក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន (HRTF)
4. សមាគមការពារសិទ្ធិមនុស្ស និង អភិវឌ្ឍន៍នៅកម្ពុជា (ADHOC)
5. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
6. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
7. បណ្តាញយុវជនកម្ពុជា (CYN)
8. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋក្រៅប្រព័ន្ធ (IDEA)
9. អង្គការគាំទ្រសហគមន៍ជនជាតិដើមភាគតិច (ICSO)
10. អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS)
11. ក្រុមកសាងសន្តិភាព (WGP)
12. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF)
13. សមាគមយុវជនខ្មែរ (KYA)
14. អង្គការខាវ៉ាមកម្ពុជា (CARAM Cambodia)
15. សមាគមឥន្ទ្រទេវី (IDA)
16. មជ្ឈមណ្ឌលកម្ពុជាដើម្បីការពារសិទ្ធិកុមារ (CCPCR)
17. អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
18. វិទ្យាស្ថានខ្មែរសំរាប់អភិវឌ្ឍន៍ជាតិ(KIND)
19. ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា (CDP)
20. មជ្ឈមណ្ឌលពលរដ្ឋដើម្បីអភិវឌ្ឍន៍ និង សន្តិភាព (PDP-Center)
21. សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និង អភិវឌ្ឍន៍ (KKKHRDA)
22. ជំនួយ ផ្នែកច្បាប់ នៃ កម្ពុជា (LAC)
23. អង្គការរក្សាការពារសិទ្ធិមនុស្ស នៃ កម្ពុជា (VIGILANCE)
24. អង្គការការពារយុត្តិធម៌កុមារ (PJJ)
25. បេសកកម្មសម្ព័ន្ធសប្បុរសធម៌ខ្មែរ (GENEROUS)
26. សម្ព័ន្ធសិទ្ធិមនុស្ស និង សុខភាពកម្ពុជា (CHHRA)
27. អង្គការសិទ្ធិមនុស្សដើម្បីតម្លាភាព និង សន្តិភាព (HROTP)